



# ប្រយ័ត្នចំពោះការឆបោកនៅពេលវេលារៀបចំពន្ធដារ

Khmer | ខ្មែរ

ដោយនៅសល់តែប៉ុន្មានថ្ងៃទៀតមុនពេលដែលប្រតិវេទន៍ពន្ធបុគ្គលត្រូវតែដាក់ Australian Taxation Office (ATO) មានការព្រួយបារម្ភអំពីការកើនឡើងនៃចំនួនមនុស្សដែលកំពុងត្រូវបានបញ្ជាក់ដោយអ្នកឆបោក។

អ្នកឆបោកនឹងតម្រង់ទិសដៅលើមនុស្សដែលមិនមានការសង្ស័យនៅពេលវេលានៃឆ្នាំនេះ ហើយអ្នកឆបោកនឹងព្យាយាមបញ្ជាក់អ្នកចូលទៅក្នុង៖

- ការបង់ប្រាក់ឱ្យពួកគេសម្រាប់បំណុលពន្ធត្រូវបានកាត់
- ការផ្តល់ឱ្យពួកគេនូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។

ប្រសិនបើអ្នកឆបោកដឹងអំពីអត្តសញ្ញាណតាមអ៊ិនធឺណិតរបស់អ្នកគ្រប់គ្រាន់ ពួកគេអាចធ្វើពុតជាអ្នកនិង៖

- ដកយកប្រាក់កម្ចីក្នុងនាមអ្នក
- ដាក់ប្រតិវេទន៍ពន្ធ ឬសេចក្តីថ្លែងការណ៍ BAS មិនពិត
- ទាមទារផលប្រយោជន៍របស់រដ្ឋាភិបាល ឬ
- ទទួលបានការចូលទៅក្នុងប្រាក់សោធននិវត្តន៍របស់អ្នក (ប្រាក់សោធននិវត្តន៍)។

## វិធីសម្គាល់ការឆបោក

ការឆបោកពន្ធអាចពិបាកក្នុងការសម្គាល់ ប៉ុន្តែទាំងនេះគឺជាសញ្ញាព្រមានមួយចំនួនដែលអ្នកត្រូវរកមើល៖

- អ៊ីមែលដែលមិនរំពឹងទុក ប្រព័ន្ធផ្សព្វផ្សាយសង្គម ឬសារជាអគ្គបទដែលស្នើសុំឱ្យអ្នកចុចលើតំណភ្ជាប់ ឬផ្តល់ឯកសារថតចម្លងអត្តសញ្ញាណប័ណ្ណ
- ការផ្សព្វផ្សាយពាណិជ្ជកម្មដែលស្នើសុំTFN របស់អ្នក ជាផ្នែកនៃដំណើរការដាក់ពាក្យសុំ
- ការផ្សព្វផ្សាយពាណិជ្ជកម្មតាមអ៊ិនធឺណិតដែលស្នើសុំព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។

ដូចគ្នានេះផងដែរ ប្រសិនបើអ្នកឆបោកទាក់ទងអ្នក ពួកគេអាចមានឥរិយាបថចម្លែកឧទាហរណ៍៖

- ទាមទារការទូទាត់ប្រាក់ភ្លាមតាមវិធីមិនធម្មតា (ដូចជាកាត់អំណោយ)
- និយាយថាអ្នកនឹងត្រូវចាប់ខ្លួន ប្រសិនបើអ្នកមិនបង់ប្រាក់ឱ្យពួកគេភ្លាមទេ
- នឹងត្រូវគេរំលោភបំពាន ឬគំរាមកំហែង។

## វិធីរក្សាសុវត្ថិភាពពីការឆបោក

ព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់អ្នក គឺមានសារៈសំខាន់ណាស់ ដូច្នេះចែករំលែកវាតែជាមួយមនុស្សដែលអ្នកទុកចិត្តប៉ុណ្ណោះ។ សូមប្រយ័ត្នពេលចែករំលែកអ្វីជារបស់អ្នកដូចតទៅ៖

- ឈ្មោះពេញ
- ថ្ងៃខែឆ្នាំកំណើត

- អាសយដ្ឋានបច្ចុប្បន្ន
- លេខឯកសារពន្ធដារ (TFN)
- ព័ត៌មានលម្អិតនៃធនាគារ
- ព័ត៌មានលម្អិតកាតព្វកិច្ច
- ព័ត៌មានលម្អិតអំពីប័ណ្ណបើកបរ ឬលិខិតឆ្លងដែន
- ព័ត៌មានលម្អិតនៃការចូល myGov
- ពាក្យសម្ងាត់។

## អ្វីដែលត្រូវធ្វើប្រសិនបើអ្នកសង្ស័យលើការឆបោក

នេះគឺជាជំហានខ្លះៗដែលអ្នកអាចធ្វើបាន ប្រសិនបើអ្នកគិតថាអ្នកត្រូវបានទាក់ទងដោយអ្នកឆបោក៖

- លុបអ៊ីមែល និងសារអត្ថបទដែលគួរឱ្យសង្ស័យ
- បញ្ចប់ការសន្ទនាតាមទូរសព្ទ ប្រសិនបើមាននរណាម្នាក់និយាយថាពួកគេមកពី ATO ហើយអ្នកហៅទូរសព្ទចូលកំពុងតែកំរាមអ្នក
- កុំចុចលើតំណដែលស្នើសុំឱ្យអ្នកផ្តល់ព័ត៌មានផ្ទាល់ខ្លួន។
- គិតដោយប្រុងប្រយ័ត្នអំពីការឆ្លើយតបនឹងអ៊ីមែល ឬសារអត្ថបទ។ តែងតែពិនិត្យមើលព័ត៌មានលម្អិតនៃទំនាក់ទំនងជាមុនសិន។
- សួរនរណាម្នាក់ដែលអ្នកទុកចិត្តប្រសិនបើអ្នកមានអារម្មណ៍មិនច្បាស់អំពីការឆបោក ឬហៅទូរសព្ទទៅ ATO តាមលេខ **1800 008 540** ដើម្បីពិនិត្យមើលថាតើវាពិតឬអត់។

## តើខ្ញុំត្រូវដាក់ប្រតិវេទន៍ពន្ធរបស់ខ្ញុំនៅពេលណា?

ប្រសិនបើអ្នក ធ្វើប្រតិវេទន៍ពន្ធដោយខ្លួនឯង អ្នកត្រូវដាក់វាត្រឹមថ្ងៃទី 31 ខែតុលា។

ប្រសិនបើភ្នាក់ងារពន្ធដែលបានចុះបញ្ជីកំពុងជួយអ្នក អ្នកត្រូវចាប់ផ្តើមធ្វើការជាមួយពួកគេឱ្យបានមុនថ្ងៃទី 31 ខែតុលា។

## កន្លែងដែលទទួលបានជំនួយ

សម្រាប់ព័ត៌មានបន្ថែមអំពីកិច្ចការពារខ្លួនអ្នក និងក្រុមគ្រួសាររបស់អ្នកពីការឆបោក សូមចុះមើលគេហទំព័រ ATO នៅឯ [ato.gov.au/scams](http://ato.gov.au/scams) (ជាភាសាអង់គ្លេស) ឬនិយាយជាមួយភ្នាក់ងារពន្ធដែលបានចុះបញ្ជី។

ក៏មើលផងដែរ៖

- អត្តសញ្ញាណបទឌីជីថលនៅឯ [ato.gov.au/IdentityKHM](http://ato.gov.au/IdentityKHM)
- ផ្ទៀងផ្ទាត់ ឬរាយការណ៍អំពីការឆបោកនៅឯ [ato.gov.au/ScamsKHM](http://ato.gov.au/ScamsKHM)
- តើវាជាធាក់ឬ? ងាយស្រួលអាននៅឯ [ato.gov.au/EasyRead](http://ato.gov.au/EasyRead) (ជាភាសាអង់គ្លេស)។

## សំខាន់៖

មនុស្សមួយចំនួនដែលគិតលុយដើម្បីជួយប្តឹងវេទន៍ពន្ធរបស់អ្នកប្រហែលជាកំពុងព្យាយាមឆបោកអ្នក។ ភ្នាក់ងារពន្ធដែលបានចុះបញ្ជីគឺជាមនុស្សតែម្នាក់គត់ដែលត្រូវបានអនុញ្ញាតឱ្យគិតថ្លៃសេវាដើម្បីដាក់ប្រតិវេទន៍ពន្ធរបស់អ្នក។ អ្នកអាចពិនិត្យមើលថាតើភ្នាក់ងារពន្ធដាររបស់អ្នកត្រូវបានចុះបញ្ជីនៅ [tpb.gov.au](http://tpb.gov.au) ឬអត់ (ជាភាសាអង់គ្លេស)។

**ការបដិសេធមិនទទួលខុសត្រូវ៖** ព័ត៌មាននេះ គឺជាការសង្ខេបទូទៅតែប៉ុណ្ណោះ ហើយបច្ចុប្បន្ន គឺនៅថ្ងៃទី 15 ខែតុលា ឆ្នាំ 2020។

អ្នកមានសេរីភាពក្នុងការថតចម្លង សម្រួល កែ បញ្ជូន និងចែកចាយសម្ភារៈនេះតាមដែលអ្នកចង់បាន (ប៉ុន្តែមិនធ្វើតាមវិធីណាមួយដែលបង្ហាញថា ATO ឬកុំមិនដែល គាំទ្រដល់អ្នក ឬសេវាកម្ម ឬផលិតផលទាំងឡាយណាមួយរបស់អ្នកទេ)។